

**របាយការណ៍សង្ខេបស្តីពីការវាយតម្លៃបឋមលើផលប៉ះពាល់នៃ
សេចក្តីព្រាងប្រកាសស្តីពី**

**“សេចក្តីព្រាងប្រកាសស្តីពី”ការធ្វើប្រតិភូកម្មមុខងារក្នុងការផ្តល់សេវារដ្ឋបាល
ពាក់ព័ន្ធនឹងការផ្តល់អាជ្ញាបណ្ណធនធានវៃសម្រាប់ប្រតិបត្តិការវៃ មានលក្ខណៈជា
សិប្បកម្មនិងខ្នាតតូច ទៅឱ្យរដ្ឋបាលរាជធានី ខេត្ត”**

ការធ្វើប្រតិភូកម្មមុខងារទៅឱ្យរដ្ឋបាលរាជធានី ខេត្ត គឺជាកត្តាចាំបាច់ណាស់ដើម្បីធ្វើឱ្យមានប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់អាជ្ញាបណ្ណធនធានវៃជូនដល់សិប្បករ។ ធនធានវៃគឺជាសម្បត្តិធម្មជាតិមួយក្នុងចំណោមសម្បត្តិធម្មជាតិដ៏មានតម្លៃជាច្រើនទៀតដូចជាសមុទ្រ ព្រៃឈើ រុក្ខជាតិ និងសត្វជាដើម ប៉ុន្តែលក្ខណៈពិសេសរបស់ធនធានវៃគឺជាសម្បត្តិធម្មជាតិមួយដែលមិនករកើតឡើងវិញឡើយ។ កម្ពុជាត្រូវបានគេចាត់ទុកថាជាប្រទេសដែលមានធនធានវៃច្រើនប្រភេទ ហើយរាជរដ្ឋាភិបាល កំពុងខិតខំជាដំបូង ដើម្បីដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្តជាច្រើនសម្រាប់ធ្វើការគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់ធនធានវៃដើម្បីលើកស្ទួយសេដ្ឋកិច្ចប្រទេសជាតិ ដែលក្នុងនោះក៏បានចែងអំពីនីតិវិធីនិងលក្ខខណ្ឌតម្រូវជាច្រើនក្នុងការផ្តល់អាជ្ញាបណ្ណធនធានវៃគ្រប់ប្រភេទ។ ជាមួយគ្នានេះផងដែរ ក្រសួងវៃនិងថាមពលក៏បានរៀបចំតាក់តែងនូវសេចក្តីព្រាងប្រកាសស្តីពី “ការធ្វើប្រតិភូកម្មមុខងារក្នុងការផ្តល់សេវារដ្ឋបាលពាក់ព័ន្ធនឹងការផ្តល់អាជ្ញាបណ្ណធនធានវៃសម្រាប់ប្រតិបត្តិការវៃ មានលក្ខណៈជាសិប្បកម្មនិងខ្នាតតូច ទៅឱ្យរដ្ឋបាលរាជធានី ខេត្ត”។

សំណើបញ្ញត្តិកម្មជាសេចក្តីព្រាងប្រកាសនេះ បានធ្វើឡើងស្របតាមជំពូកទី៤ នៃច្បាប់ស្តីពី “ការគ្រប់គ្រងនិងការធ្វើអាជីវកម្មធនធានវៃ” ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងក្នុងការគ្រប់គ្រងអាជីវកម្មសិប្បកម្មធនធានវៃ និងកាត់បន្ថយការធ្វើប្រតិបត្តិការបូមយកខ្សាច់ដោយខុសច្បាប់ គ្មានបច្ចេកទេស និងមិនគោរពតាមលក្ខខណ្ឌនៃអាជ្ញាបណ្ណ ដើម្បីចូលរួមកាត់បន្ថយផលប៉ះពាល់ដល់ បរិស្ថាន សង្គម និងធនធានធម្មជាតិ និងបង្កើតឱ្យមានប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាពក្នុងការធ្វើអាជីវកម្មបូមខ្សាច់ខ្នាតតូចតាមទន្លេ ស្ទឹង ព្រែក និងបឹងបូរ។

ដើម្បីធានាឱ្យបាននូវមូលដ្ឋាននៃការសិក្សា វិភាគ និងប្រៀបធៀបដែលមានប្រសិទ្ធភាពខ្ពស់ ក្រុមការងារវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តបានសម្រេចជ្រើសយកជម្រើសចំនួនពីរ ដើម្បីយកមកធ្វើការពិភាក្សា ដែលមានខ្លឹមសារដូចខាងក្រោម៖

- ជម្រើសទី១៖ រក្សាស្ថានភាពដើមនិងពង្រឹងការអនុវត្តច្បាប់និងលិខិតបទដ្ឋាន គតិយុត្តដែលមានស្រាប់។
- ជម្រើសទី២៖ ចេញសេចក្តីព្រាងប្រកាស ស្តីពី ការធ្វើប្រតិបត្តិកម្មមុខងារក្នុងការផ្តល់សេវារដ្ឋបាលពាក់ព័ន្ធនឹងការផ្តល់អាជ្ញាបណ្ណធនធានរ៉ែសម្រាប់ប្រតិបត្តិការ រ៉ែ មានលក្ខណៈជាសិប្បកម្មនិងខ្នាតតូច ទៅឱ្យរដ្ឋបាលរាជធានី ខេត្ត។

ដោយសារខ្លឹមសារនៃលិខិតបទដ្ឋានគតិយុត្តដែលមានស្រាប់បានកំណត់អំពី បច្ចេកទេសក្នុងការធ្វើប្រតិបត្តិការធនធានរ៉ែគ្រប់គ្រាន់ហើយនោះ ក្រសួងរ៉ែនិងថាមពលគួរ បន្តពង្រឹងសមត្ថភាពក្រុមការងារអធិការកិច្ចរបស់ក្រសួងនិងធ្វើការផ្សព្វផ្សាយអំពីខ្លឹមសារ ទាំងនោះទៅឱ្យសាធារណៈជន ពិសេសអាជីវករធនធានរ៉ែឱ្យបានយល់ដឹងកាន់តែច្បាស់ បន្ថែមទៀត។ ជាមួយគ្នានេះផងដែរ ក្រសួងរ៉ែនិងថាមពលត្រូវបន្តពង្រឹងសមត្ថភាពមន្ត្រី និងបន្តការលើកកម្ពស់ប្រសិទ្ធភាពក្នុងការតាមដាន ពិនិត្យ និងការធ្វើអធិការកិច្ចលើ លក្ខខណ្ឌបច្ចេកទេសនៃប្រតិបត្តិការបូមយកខ្សាច់ទន្លេ ស្ទឹង ព្រែក និងបឹងបួរលក្ខណៈសិប្ប កម្មនិងទ្រង់ទ្រាយតូច ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាពក្នុង ការគ្រប់គ្រងអាជីវកម្មធនធានរ៉ែខ្សាច់។

របាយការណ៍វាយតម្លៃបឋមលើផលប៉ះពាល់

- បញ្ញត្តិកម្ម ៖ សេចក្តីព្រាងប្រកាសស្តីពី“ការធ្វើប្រតិភូកម្មមុខងារក្នុងការផ្តល់សេវា រដ្ឋបាលពាក់ព័ន្ធនឹងការផ្តល់អាជ្ញាបណ្ណធនធានវីសម្រាប់ប្រតិបត្តិការ វីមានលក្ខណៈជាសិប្បកម្មនិងខ្នាតតូច ទៅឱ្យរដ្ឋបាលរាជធានី ខេត្ត”
- ក្រសួង/ស្ថាប័ន ៖ ក្រសួងរ៉ែនិងថាមពល
- លេខយោង ៖ ០០០៨/រថ
- កាលបរិច្ឆេទចាប់ផ្តើម ៖ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧
- កាលបរិច្ឆេទបញ្ចប់ ៖ ថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ២០១៨

អត្ថាធិប្បាយសង្ខេបអំពីបញ្ញត្តិកម្ម

ប្រកាសនេះមានគោលបំណង

លើកកម្ពស់ បង្កើនប្រសិទ្ធភាព និងរៀបចំការគ្រប់គ្រងនិងការធ្វើអាជីវកម្មធនធានវីឱ្យកាន់តែប្រសើរ ជាពិសេសប្រតិបត្តិការធនធានវីដែលមានលក្ខណៈសិប្បកម្មនិងខ្នាតតូច តាមរយៈការធ្វើប្រតិភូកម្មមុខងារ ក្នុងការផ្តល់សេវារដ្ឋបាលពាក់ព័ន្ធនឹងការផ្តល់អាជ្ញាបណ្ណធនធានវីមួយចំនួនទៅឱ្យរដ្ឋបាលរាជធានី ខេត្តជា អ្នកសម្រេច។

វិសាលភាព

ប្រកាសនេះមានវិសាលភាពគ្របដណ្តប់លើមុខងាររបស់រដ្ឋបាលរាជធានី ខេត្តក្នុងការផ្តល់សេវារដ្ឋបាល ពាក់ព័ន្ធនឹងការផ្តល់អាជ្ញាបណ្ណធនធានវីដែលមានលក្ខណៈសិប្បកម្មនិងខ្នាតតូច រួមមាន៖

- ក. អាជ្ញាបណ្ណសិប្បកម្មធនធានវី សម្រាប់សេវាកម្មជីកអាចមន៍ដី រណ្តៅដីចល័ត
- ខ. អាជ្ញាបណ្ណសិប្បកម្មធនធានវី សម្រាប់អាជីវកម្មជីកយកអាចមន៍ដី ដីក្រហម ខ្សាច់ ឬក្រូស
- គ. អាជ្ញាបណ្ណសិប្បកម្មធនធានវី សម្រាប់ការបូមយកខ្សាច់ ដី ល្បាប់ ឬក្រូសតាមផ្លូវទឹក
- ឃ. អាជ្ញាបណ្ណសិប្បកម្មធនធានវី សម្រាប់អាជីវកម្មវីមានស ក្រោមទម្រង់ជាការដ្ឋានអណ្តូងវីបើក
- ង. អាជ្ញាបណ្ណសិប្បកម្មធនធានវី សម្រាប់អាជីវកម្មវីត្បូងថ្មមានតម្លៃ ពាក់កណ្តាលមានតម្លៃ និងថ្ម សំអាង
- ច. អាជ្ញាបណ្ណអាជីវកម្មវីត្បូងថ្មមានតម្លៃ សម្រាប់គោលបំណងអាជីវកម្មវីត្បូងថ្មមានតម្លៃ ពាក់ កណ្តាលមានតម្លៃ និងថ្មសំអាងជាលក្ខណៈខ្នាតតូច ក្រោមទម្រង់ជាការដ្ឋានអណ្តូងវីក្រោមដី និង
- ឆ. អាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានវី សម្រាប់អាជីវកម្មវីមានសជាលក្ខណៈខ្នាតតូចក្រោម ទម្រង់ជាការដ្ឋានអណ្តូងវីក្រោមដី។

កាតព្វកិច្ចចំពោះរដ្ឋបាលរាជធានីខេត្ត

- រដ្ឋបាលរាជធានី ខេត្តមានកាតព្វកិច្ចដូចខាងក្រោម៖
 - ទទួល ពិនិត្យ វាយតម្លៃ និងសម្រេចផ្តល់អាជ្ញាបណ្ណធនធានវីតាមប្រភេទ និងទម្រង់រូបភាពដែល បានស្នើសុំ។

- ចុះបញ្ជីអាជ្ញាបណ្ណធនធានរ៉ែតាមប្រភេទ និងទម្រង់រូបភាពដែលបានផ្តល់ជូនអ្នកស្នើសុំ។
- អនុវត្តការពិន័យអន្តរការណ៍ជាប្រាក់ចំពោះប្រតិបត្តិការធនធានរ៉ែក្រោយផុតសុពលភាព
- ចុះបញ្ជីទីតាំងដេប៉ូណាណ៍ជួរមុខលើតំបន់រ៉ែ ខ្សាច់ ក្រូស និងថ្មសំណង់។

កាតព្វកិច្ចចំពោះមន្ទីររ៉ែនិងថាមពល

ក្រោយទទួលបានពាក្យស្នើសុំ មន្ត្រីបច្ចេកទេសរបស់មន្ទីររ៉ែនិងថាមពលរាជធានី ខេត្ត ត្រូវចុះធ្វើការពិនិត្យនិងវាយតម្លៃដល់ទីកន្លែងដែលបានស្នើសុំ ហើយត្រូវរាយការណ៍អំពីលទ្ធផលនៃការចុះអង្កេត ពិនិត្យនិងវាយតម្លៃ ដោយរួមបញ្ចូលទាំងការសន្និដ្ឋានច្បាស់លាស់លើទិដ្ឋភាពបរិស្ថាន សង្គម សេដ្ឋកិច្ច និងបទដ្ឋានបច្ចេកទេសពាក់ព័ន្ធផ្សេងៗទៀតជូនរដ្ឋបាលរាជធានី ខេត្តដើម្បីប្រើប្រាស់ជាមូលដ្ឋានក្នុងការសម្រេចផ្តល់អាជ្ញាបណ្ណធនធានរ៉ែ។

កាតព្វកិច្ចចំពោះធុរកិច្ច

អាជ្ញាបណ្ណសិប្បកម្មធនធានរ៉ែដែលមានចែងក្នុងប្រកាសនេះអាចចេញជូនបានចំពោះតែបុគ្គលដែលមានលក្ខណៈសម្បត្តិដូចខាងក្រោម៖

- មានសញ្ជាតិខ្មែរ
- មានសមត្ថភាពបច្ចេកទេសនិងហិរញ្ញវត្ថុគ្រប់គ្រាន់
- មានទីលំនៅអចិន្ត្រៃយ៍នៅតំបន់ប្រតិបត្តិការស្នើសុំ និងត្រូវប្រមូលចងក្រងជាសហគមន៍សិប្បកររ៉ែ

ក្នុងករណីតំបន់នោះមិនទាន់មានសហគមន៍សិប្បកររ៉ែ ឬចុះឈ្មោះជាសមាជិកនៃសហគមន៍សិប្បកររ៉ែក្នុងករណីតំបន់នោះមានសហគមន៍សិប្បកររ៉ែរួចហើយ។ សហគមន៍សិប្បកររ៉ែស្របតាមប្រកាសនេះ ត្រូវបានបង្កើតឡើងក្នុងចំណោមអាជីវកររ៉ែដែលមានកម្មវត្ថុអាជីវកម្មដូចគ្នា ដើម្បីជួយធានាគ្នាទៅវិញទៅមកក្នុងការទទួលខុសត្រូវចំពោះមុខច្បាប់លើប្រតិបត្តិការធនធានរ៉ែរបស់ខ្លួន។ សហគមន៍សិប្បកររ៉ែត្រូវមានលក្ខន្តិកៈរបស់សហគមន៍ ជ្រើសរើសប្រធានមួយរូបជាតំណាងដោយការបោះឆ្នោត និងមានការទទួលស្គាល់ដោយរដ្ឋបាលរាជធានី ខេត្ត។ បន្ថែមពីនេះទៅទៀត សហគមន៍សិប្បកររ៉ែត្រូវតម្កល់ប្រាក់ធានាការទទួលខុសត្រូវចំពោះការត្រួតពិនិត្យពាក់ព័ន្ធនឹងប្រតិបត្តិការធនធានរ៉ែសម្រាប់រយៈពេលសុពលភាពអាជ្ញាបណ្ណធនធានរ៉ែក្នុងអត្រា ៨ ០០០ ០០០ (ប្រាំបីលាន) រៀល ក្នុងមួយហិកតា។

ប្រភេទបញ្ញត្តិកម្ម៖

ច្បាប់	ព្រះរាជក្រឹត្យ	អនុក្រឹត្យ	ប្រកាស	សេចក្តីសម្រេច	សារាចរ	ផ្សេងៗទៀត
<input type="checkbox"/>	<input type="checkbox"/>	<input type="checkbox"/>	<input checked="" type="checkbox"/>	<input type="checkbox"/>	<input type="checkbox"/>	<input type="checkbox"/>

ផលប៉ះពាល់បរិស្ថាននៃសំណើបញ្ញត្តិកម្មលើវិស័យ៖

- សេដ្ឋកិច្ច
- សង្គមកិច្ច
- បរិស្ថាន
- ផ្សេងៗ.....

១. ការកំណត់បញ្ហា

១.១. បញ្ហាចម្បងដែលបញ្ញត្តិកម្មនេះមានបំណងដោះស្រាយ

- ការគ្រប់គ្រងនិងការចាត់វិធានការចំពោះប្រតិបត្តិការ ឬ បទល្មើសធនធានរ៉ែ

ការគ្រប់គ្រងសកម្មភាព ប្រតិបត្តិការ និងបទល្មើសធនធានរ៉ែជាការងារមួយដែលតម្រូវឱ្យមានការតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញរបស់ក្រសួងរ៉ែនិងថាមពល។ ហើយក្នុងចំណោមប្រតិបត្តិការធនធានរ៉ែគ្រប់ប្រភេទ ប្រតិបត្តិការធនធានរ៉ែដែលមានលក្ខណៈសិប្បកម្ម និងទ្រង់ទ្រាយតូចគឺជាបញ្ហាដ៏តូចមួយក្នុងចំណោមបញ្ហាធំៗជាច្រើនផ្សេងទៀត ដែលកន្លងមក យើងសង្កេតឃើញថាជាសកម្មភាពការងារក្នុងការគ្រប់គ្រងពុំទាន់បានល្អ។(សូមលើកឧទាហរណ៍ឬភស្តុតាងជាក់ស្តែងមកបញ្ហាញ)

១.២. បញ្ហាពាក់ព័ន្ធផ្សេងៗទៀតដែលបញ្ញត្តិកម្មនេះអាចជួយដោះស្រាយបានផងដែរ

- ភាពស្មុគស្មាញនៃការអនុវត្តនីតិវិធីនៃការដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណធនធានរ៉ែសម្រាប់ប្រតិបត្តិការធនធានរ៉ែដែលមានលក្ខណៈសិប្បកម្មនិងខ្នាតតូច។
- អនុវត្តតាមគោលនយោបាយវិមជ្ឈការនិងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល។

១.៣. បញ្ជីលិខិតបទដ្ឋានគតិយុត្តដែលមានស្រាប់ ដែលពាក់ព័ន្ធឬប្រហាក់ ប្រហែល

ច្បាប់ស្តីពី ការគ្រប់គ្រងនិង ធ្វើអាជីវកម្មធនធានរ៉ែ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៧០៧/០៩ ចុះថ្ងៃទី១៣ ខែ កក្កដា ឆ្នាំ ២០០១។ លិខិតបទដ្ឋានគតិយុត្តនេះមានវិសាលភាពធំទូលាយ និងមិនបានកំណត់នូវនីតិវិធីនិងលក្ខខណ្ឌជាក់លាក់ដើម្បីយកមកប្រើប្រាស់ក្នុងគ្រប់គ្រងនិងផ្តល់អាជ្ញាប័ណ្ណធនធានរ៉ែសម្រាប់ការធ្វើអាជីវកម្មបូមខ្សាច់ទន្លេ ស្ទឹង ព្រែក និងបឹងបួលក្ខណៈសិប្បកម្មនិងទ្រង់ទ្រាយតូចនេះទេ។(សូមដាក់បញ្ចូលបន្ថែមទៀតប្រសិនបើមាន)

២. គោលបំណង

បង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងអាជ្ញាប័ណ្ណធនធានរ៉ែតាមរយៈការធ្វើប្រតិភូកម្មមុខងារក្នុងការផ្តល់សេវារដ្ឋបាល ទៅរដ្ឋបាលថ្នាក់ក្រោមជាតិ លុបបំបាត់សកម្មភាពអាជីវកម្មអំណាចបតេយ្យ និងលើកកម្ពស់គុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាព នៃការផ្តល់សេវារដ្ឋបាលថ្នាក់ក្រោមជាតិ។

៣. ជម្រើស

- ជម្រើសទី១៖ រក្សាស្ថានភាពដើមនិងពង្រឹងការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តដែលមានស្រាប់។
- ជម្រើសទី២៖ ចេញសេចក្តីព្រាងប្រកាសស្តីពី“ការធ្វើប្រតិភូកម្មមុខងារក្នុងការផ្តល់សេវារដ្ឋបាលពាក់ព័ន្ធនឹងការផ្តល់អាជ្ញាប័ណ្ណធនធានរ៉ែសម្រាប់ប្រតិបត្តិការរ៉ែមានលក្ខណៈជាសិប្បកម្មនិងខ្នាតតូច ទៅឱ្យរដ្ឋបាលរាជធានី ខេត្ត”

៤. ការវ៉ាន់ស្មានលទ្ធផលប្រភេទបន្តកំណត់លទ្ធផលនិងផលប៉ះពាល់

៤.១. ការកំណត់ការកិច្ច និងប្រភេទបន្តកំណត់លទ្ធផល

ជម្រើស	រាជរដ្ឋាភិបាល	ធុរកិច្ច
--------	---------------	----------

<p>ជម្រើសទី១៖ រក្សាស្ថានភាពដើម និងពង្រឹងការអនុវត្តលិខិតបទដ្ឋានដែលមានស្រាប់</p>	<ul style="list-style-type: none"> - សិក្ខាសាលាផ្សព្វផ្សាយ - ក្រុមការងារអធិការកិច្ច - ចំណាយរដ្ឋបាលផ្សេងៗ 	
<p>ជម្រើសទី២៖ ចេញសេចក្តីព្រាងប្រកាស</p>	<ul style="list-style-type: none"> - កិច្ចប្រជុំ - ការចុះស្ទង់មតិ - វេទិការសាធារណៈ - សិក្ខាសាលាផ្សព្វផ្សាយ - ក្រុមការងារអធិការកិច្ច 	

៤.២. ការកំណត់ប្រភេទនៃផលចំណេញ

<p>ជម្រើស</p>	<p>ប្រភេទនៃផលចំណេញ</p>
<p>សំណើបញ្ញត្តិកម្ម៖</p>	
<p>ជម្រើសទី១៖ រក្សាស្ថានភាពដើម និងពង្រឹងការអនុវត្តលិខិតបទដ្ឋានដែលមានស្រាប់</p>	<ul style="list-style-type: none"> -លើកកម្ពស់ប្រសិទ្ធភាពក្នុងការលុបបំបាត់សកម្មភាពអាជីវកម្មវីអនាធិបតេយ្យ -
<p>ជម្រើសទី២៖ ចេញសេចក្តីប្រកាស</p>	<ul style="list-style-type: none"> -បង្កើនកិច្ចសហការណ៍រវាងក្រសួងវីអនិងថាមពល និងរដ្ឋបាលថ្នាក់ក្រោមជាតិ - បង្កើនប្រសិទ្ធភាពក្នុងការពិនិត្យនិងសម្រេចលើពាក្យសុំអាជ្ញាបណ្ណសិប្បកម្មធនធានវីអ -បង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងការចុះបញ្ជីអាជ្ញាបណ្ណធនធានវីអគ្រប់ប្រភេទ ។ -បង្កភាពងាយស្រួលដល់អាជីវករក្នុងការដាក់ពាក្យសុំតាមរយៈច្រកចេញចូលតែមួយរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ។ -កែលម្អស្ថានភាពដីធ្លីនិងស្ថានភាពធារាសាស្ត្រនៅក្នុងមូលដ្ឋាន ។ -ថែរក្សានិងការពារធនធានវីអ វីអត្រូវមានតម្លៃ វីអពាក់កណ្តាល និងថ្មសំអាងតាមរយៈការសហការណ៍ក្នុងការគ្រប់គ្រងរវាងក្រសួងវីអនិងថាមពល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ។

៤.៣. វិសាលភាពនៃជម្រើសនីមួយៗ

ជម្រើស	វិស័យឬប្រភេទធុរកិច្ច	ចំនួនធុរកិច្ច	ឯកសារយោង/ភស្តុតាង
ជម្រើសទី១៖ រក្សាស្ថានភាពដើម និងពង្រឹងការអនុវត្តលិខិតបទដ្ឋានដែលមានស្រាប់	អាជីវកម្មរ៉ែដែលធ្វើប្រតិភូកម្មទៅថ្នាក់ក្រោមជាតិ		
ជម្រើសទី២៖ ចេញសេចក្តីព្រាងប្រកាស	អាជីវកម្មរ៉ែដែលធ្វើប្រតិភូកម្មទៅថ្នាក់ក្រោមជាតិ		

៥. កិច្ចពិគ្រោះយោបល់

ក្រុមការងារបានប្រជុំពិគ្រោះយោបល់ជាមួយក្រុមប្រតិបត្តិលិខិតបទដ្ឋានគតិយុត្ត របស់ក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គមកិច្ច និងវប្បធម៌ និងភាគីពាក់ព័ន្ធសំខាន់ៗជាច្រើនទៀត។

៦. សន្និដ្ឋាន

តាមការសន្និដ្ឋានយើងសង្កេតឃើញថា “ជម្រើសទី១” ជាជម្រើសដ៏ស័ក្តិសមបំផុតសម្រាប់ដោះស្រាយបន្ទុកក្នុងការគ្រប់គ្រងរបស់ក្រសួងរ៉ែនិងថាមពល និងសម្រួលដល់ធុរកិច្ចក្នុងការអនុវត្តតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។

“ជម្រើស២” មិនបានផ្តល់ផលចំណេញណាមួយដែលគួរឲ្យកត់សម្គាល់នោះទេ។ ជម្រើសទី២ តម្រូវឱ្យមានការប្រើប្រាស់ថវិការដ្ឋបន្ថែមច្រើន និងបង្កឱ្យមានភាពស្មុគស្មាញចំពោះអាជីវករនៅពេលអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តផងដែរ

តើចាំបាច់ធ្វើ RIS ដែរឬទេ?

- ចាំបាច់៖
- មិនចាំបាច់៖

ប្រកាសនេះមិនមានផលប៉ះពាល់គួរឲ្យកត់សម្គាល់ចំពោះធុរកិច្ចទេ ដូច្នេះប្រកាសនេះមិនគួរត្រូវវាយតម្លៃពេញលេញបន្តទៀតទេ។

៧. ការអនុវត្ត និងការតាមដានត្រួតពិនិត្យ

៧.១. ដើម្បីលើកកម្ពស់តម្លាភាព និងអភិបាលកិច្ចល្អក្នុងអំឡុងពេលនៃការដាក់ឲ្យអនុវត្ត

- ណែនាំ និង ផ្សព្វផ្សាយប្រកាសនេះឲ្យបានទូលំទូលាយ និង មូលហេតុដែលពាក់ព័ន្ធ ដល់អង្គការក្រោមឱវាទ ធុរកិច្ច សាធារណៈជន និង ភាគីពាក់ព័ន្ធផ្សេងៗទៀត ។
- តាមដានការអនុវត្តប្រកាសនេះ ដោយពង្រឹងសមត្ថភាពមន្ត្រីពាក់ព័ន្ធ ក្នុងការចុះត្រួតពិនិត្យ និង អធិការកិច្ចដល់ក្រុមហ៊ុន និង នឹងអាជីវកម្មរ៉ែមានប្រសិទ្ធភាពខ្ពស់ ។ល។

៧.២. ការត្រួតពិនិត្យនិងតាមដាន

ក្រោយពីបានដាក់ឱ្យអនុវត្ត ប្រកាសនេះនឹងត្រូវធ្វើការពិនិត្យ តាមដាន និង វាយតម្លៃអំពីលទ្ធផល ដែលសម្រេចបានក្នុងអំឡុងពេល៥ (ប្រាំ) ឆ្នាំ ខាងមុខដោយក្រសួងរ៉ែនិងថាមពល ក្នុងគោលបំណងដើម្បី ស្វែងរក និង ដោះស្រាយផលប៉ះពាល់អវិជ្ជមានដទៃទៀត ក៏ដូចជាស្វែងរកចំណុចល្អ និង ចំណុចខ្វះខាត ផ្សេងៗទៀត ដើម្បីកែសម្រួលយន្តការនេះឱ្យល្អប្រសើរបន្ថែមទៀត។

ដំណើរការ	ឈ្មោះ	មុខងារ	ទំនាក់ទំនង
រៀបចំដោយ ក្រសួងរ៉ែនិង ថាមពល	យ៉ែម កាន់នីកា	អនុរដ្ឋលេខាធិការ	០១២ ៨៥០ ៨៥៦
	សួរ ប៊ុនម៉ារីយ៉ា	អនុប្រធាននាយកដ្ឋាននីតិកម្ម	០១៦ ៣៨១ ៤៣៨
	សូ រចនា	ប្រធានការិយាល័យស្រាវជ្រាវ និងវាយតម្លៃលើ ផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត	០៨៩ ២៣៤ ០០៣
	សុផា ផលតារាពេជ្រ	មន្ត្រីការិយាល័យស្រាវជ្រាវនិងវាយតម្លៃលើ ផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត	០១២ ៣២៣ ៤៣៦
ត្រួតពិនិត្យ និង ផ្តល់យោបល់ ដោយ ECOSOCC/RET	ឯកឧត្តម ប៊ិច សុខា	អនុប្រធានRET	០១២ ៦៩៨ ៩៩៩
	ឯកឧត្តម អេង រត្នមុនី	ប្រធានផ្នែកបណ្តុះបណ្តាល	០១២ ៩១២ ០០៩
	លោក រ៉ុម ផល្លីស	បុគ្គលិករដ្ឋបាល	០៧៨ ២៣៥ ០៧៨
	កញ្ញា ហៃ ស្រីលក្ខ	សមាជិក	០១៦ ៤២៧ ៤២៩

រាជធានីភ្នំពេញ ថ្ងៃ ខែ ឆ្នាំច.....ព.ស ២៥៦២
 ត្រូវនឹងថ្ងៃទី ខែ ឆ្នាំ ២០១៨
 អ្នកធ្វើរបាយការណ៍

បានឃើញ និង ឯកភាព
 ប្រធានក្រុមការងារ